



វេទិកាសាធារណៈ

ស្តីអំពី

“បញ្ហាយេនឌ័រ និងការអនុវត្តច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ”

នាថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សេចក្តីផ្តើម

ច្បាប់ស្តីអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ត្រូវបានអនុម័តកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី ៣។ ច្បាប់នេះមានគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងពង្រឹងវប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងគ្រួសារក្នុងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានទិសដៅបង្កើតយន្តការនីត្យានុកូល ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងថែរក្សាសុខដុមរមនាក្នុងគ្រួសារតាមទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ ស្របតាមមាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញបន្ថែមលើបទដ្ឋានគតិយុត្តិជាធរមាន។

ការអនុវត្តច្បាប់ខាងលើនេះមានរយៈពេលជិតអស់មួយទសវត្សរ៍មកហើយ ដោយក្នុងនោះមាន ការរួមចំណែកយ៉ាងធំធេង ពីរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ ក៏ដូចជាបាន ដោះស្រាយនូវបញ្ហាយេនឌ័រដែលមាននៅក្នុងសង្គមកម្ពុជា ធ្វើឲ្យបញ្ហាទាំងនេះមានភាពធ្ងន់ស្រាលមួយកម្រិតបើប្រៀបធៀបទៅនឹងស្ថានភាពអំពើហិង្សាពីកាលជាងមួយទសវត្សរ៍មុន។ តែទោះជាយ៉ាងណាក៏អំពើហិង្សាក្នុងគ្រួសារ ពិតជាមានភាពទាក់ទងគ្នាយ៉ាងខ្លាំងជាមួយនឹងបទដ្ឋានយេនឌ័រដែលសង្គមកម្ពុជាបានឲ្យតម្លៃ ការបែងចែកតួនាទី និងការទទួលខុសត្រូវរបស់ បុរស និងស្ត្រីទាំងនៅ ក្នុងរង្វង់គ្រួសារ និងសាធារណៈ។ ជាមួយគ្នានោះដែរ របាយការណ៍ចុងក្រោយរបស់អង្គការ សហប្រជាជាតិ ចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០១៣ បានបង្ហាញថា បុរសកម្ពុជា១នាក់ក្នុងចំណោម៥នាក់បាននិយាយថា ពួកគេធ្លាប់បានប្រព្រឹត្តការរំលោភផ្លូវភេទទៅលើដៃគូស្និតស្នាលរបស់ពួកគេ ហើយប្រមាណ១៦%នៃអ្នកប្រព្រឹត្តការរំលោភផ្លូវភេទនោះជាលើកដំបូងនៅពេលពួកគេមានអាយុ ១៤ឆ្នាំ រឺក្មេងជាងនេះ ។ នេះគឺជាក្តីបារម្ភ យ៉ាងខ្លាំងចំពោះស្ត្រីដែលអាចទទួលរងអំពើហិង្សាផ្លូវភេទពីដៃគូរបស់គេ ហើយដែលស្ត្រីមានការលំបាក ចែករំលែកអំពីបញ្ហាទៅអ្នកដទៃដោយសារតែផ្គត់ផ្គង់ និងប្រពៃណីមានការហាមឃាត់មិនឲ្យស្ត្រីនិយាយអំពីរឿង ផ្លូវភេទ ឬរឿងរបស់គ្រួសារទៅខាងក្រៅ ហើយក៏មានការលំបាកក្នុងការប្រើដំណោះស្រាយតាមប្រព័ន្ធច្បាប់ផងដែរ។

យោងតាមការបកស្រាយខាងលើ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ក្រោមភារកិច្ចគាំទ្រថវិកាពីទីភ្នាក់ងារអេស្ប៉ាញដើម្បី សហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការ PYD បានរៀបចំវេទិកាសាធារណៈស្តីអំពី **“បញ្ហាយេនឌ័រ និងការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ”** ដើម្បីផ្តល់នូវទេវកាជូននិស្សិត និងមហាជនចូលរួមស្វែងយល់ និងចែករំលែកអំពីបទពិសោធន៍ ទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ និងបញ្ហាយេនឌ័រ ព្រមទាំងយន្តការនៃការអនុវត្តច្បាប់ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដែលបានអនុម័តនៅក្នុងឆ្នាំ២០០៥។

គោលបំណង

វេទិកាសាធារណៈស្តីអំពី **“បញ្ហាយេនឌ័រ និងការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ”** មានគោលបំណងចែករំលែកព័ត៌មានអំពីយន្តការនៃការអនុវត្តច្បាប់ ដើម្បីដោះស្រាយអំពើហិង្សាក្នុងគ្រួសារ និងផលប៉ះពាល់នៃដំណើរការអនុវត្តច្បាប់ ចំពោះជនរងគ្រោះ និងអ្នកប្រព្រឹត្ត។

អ្នកចូលរួម

វេទិកាសាធារណៈនេះរំពឹងថានឹងមាននិស្សិតប្រមាណ ២០០នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យនានានៅក្នុងទីក្រុងភ្នំពេញចូលរួម រួមទាំងមហាជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមចែករំលែក និងស្វែងយល់អំពី ប្រធានបទ។ ក្នុងនោះដែលយើងនឹងអញ្ជើញភ្នាក់ងារដែលមានបទពិសោធន៍ធ្វើការងារជាមួយបញ្ហាយេនឌ័រ បញ្ហាអំពើហិង្សាក្នុងគ្រួសារ និងយន្តការនៃការអនុវត្ត ដើម្បីចូលរួមធ្វើបទបង្ហាញ និងចែករំលែកផងដែរ។

ទីកន្លែង: សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (សាលដំបូលទូក វីសាលចែកសញ្ញាប័ត្រ)

ពេលវេលា: ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៤ ចាប់ពីម៉ោង២:០០-៥:០០ ល្ងាច

របៀបចរ:

ម៉ោង	សកម្មភាព	អ្នកទទួលខុសត្រូវ
១:៣០ - ២:០០	ការអញ្ជើញមកដល់របស់អ្នកចូលរួម និងចុះវត្តមាន	និស្សិតស្ម័គ្រចិត្ត
២:០០ - ២:១០	មតិសំណេះសំណាល និងស្វាគមន៍ គោលបំណង និងទិដ្ឋភាពទូទៅនៃវេទិកាសាធារណៈ	តំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
២:១០ - ២:៣០	ទស្សនាខ្សែវីឌីអូខ្លី រឿង “ជនរងគ្រោះ” ដែលផលិតដោយមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា	និស្សិតស្ម័គ្រចិត្ត
២:៣០ - ២:៥០	វគ្គទី១៖ បញ្ហាយេនឌ័រ និងយន្តការនៃការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ១. បទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ UN Partner for Prevention	លោក ម៉ក់ សុខា បណ្ឌិតបុរសកម្ពុជា
២:៥០ - ៣:២០	២. បទបង្ហាញអំពីយន្តការ និងអន្តរាគមន៍ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ	តំណាងអង្គការអាដហុក

៣:២០ - ៣:៤០	៣. វេទិកាសំណួរ-ចម្លើយ រវាងវាក្ខិនកិត្តិយស និងអ្នកចូលរួម	វាក្ខិន៖ - លោក ម៉ក់ សុខា - តំណាងអង្គការអាជីហុក
៣:៤០ - ៣:៥៥	សម្រាកអាហារសម្រន់	
៣:៥៥ - ៤:១០	វគ្គទី២៖ បញ្ហាយេនឌ័រ និងផលប៉ះពាល់នៃការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ១. ការចែករំលែកពីការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ	តំណាងក្រុមប្រឹក្សាយុវជន ស្រុករលាបៀវ ខេត្តកំពង់ឆ្នាំង
៤:១០ - ៤:២៥	២. បទបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវ អំពីការអនុវត្តច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងបញ្ហាយេនឌ័រ	លោកស្រី រស់ សុភាព នាយិកាអង្គការ GADC
៤:២៥ - ៤:៤៥	៣. វេទិកាសំណួរ-ចម្លើយ រវាងវាក្ខិនកិត្តិយស និងអ្នកចូលរួម	វាក្ខិន៖ - តំណាងក្រុមប្រឹក្សាយុវជន - លោកស្រី រស់ សុភាព
៤:៤៥ - ៤:៥០	ការបញ្ចេញមតិយោបល់ពីអ្នកចូលរួម	តំណាងអ្នកចូលរួម
៤:៥០ - ៥:០០	មតិបូកសរុប និងបិទវេទិកាសាធារណៈ	តំណាងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

សូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីក្នុងករណីចាំបាច់!
សូមអរគុណ!